

# បច្ចុប្បន្នភាពការឆ្លើយតប COVID-19 សម្រាប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២

## ចំណុចសំខាន់ៗដែលត្រូវកត់សម្គាល់

- Aotearoa នូវវិសេសឡង់នឹងផ្លាស់ទៅដំណាក់កាលទី ២ នៃគម្រោង ទប់ទល់នឹង Omicron ចាប់ពីម៉ោង ១១:៥៩ យប់នៅថ្ងៃអង្គារ ១៥ ខែកុម្ភៈ។
- គម្រោងលើកលែងសំរាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកឆ្លង (close contact exemption scheme) ចាប់ផ្តើមនៅដំណាក់កាលទី ២
- ការដាក់ឱ្យដំណើរការកម្មវិធី ដូសជំរុញ (Booster) បានបញ្ចប់នៅក្នុងមណ្ឌលថែទាំ អ្នកដែលមានវ័យចំណាស់ទាំងអស់ (aged residential care facilities)។

## ដំណាក់កាលទី ២ និងការរៀបចំបច្ចុប្បន្នភាពផែនការ Omicron

- នៅដំណាក់កាលទី ២ រយៈពេលនៃការនៅដាច់ដោយឡែកពីគេសម្រាប់មនុស្សដែលធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 កាត់បន្ថយពី ១៤ ទៅ ១០ ថ្ងៃ។ រយៈពេលនៃការនៅដាច់ដោយឡែកពីគេសម្រាប់អ្នកផ្ទះដែលពាក់ព័ន្ធ កាត់បន្ថយមកត្រឹម ១០ ថ្ងៃផងដែរ លុះត្រាតែពួកគេធ្វើតេស្តវិជ្ជមាន។
- រយៈពេលនៃការនៅដាច់ដោយឡែកពីគេសម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ កាត់បន្ថយពី ១០ ទៅ ៧ ថ្ងៃ។ នេះរួមបញ្ចូលនៅ MIQ គួរកត់សម្គាល់ថានឹងមានរយៈពេលផ្លាស់ប្តូរ (transition period)។
- អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ (នឹងករណីឆ្លង) បានចាក់ថ្នាំបង្ការ មិនមានរោគសញ្ញា និងធ្វើការនៅក្នុងអាជីវកម្មដែលផ្តល់សេវាកម្មសំខាន់ៗហើយបានចុះបញ្ជីរួចរាល់ អាចបន្តទៅធ្វើ

ការជំនួសឱ្យការដាក់ដាច់ដោយឡែក ប្រសិនបើពួកគេមានការធ្វើតេស្តអង់ទីហ្សែនរហ័ស  
អវិជ្ជមានប្រចាំថ្ងៃ។

- នៅពេលដែលអាជីវកម្មមួយត្រូវបានចុះឈ្មោះក្នុងគម្រោងលើកលែងសំរាប់អ្នកដែលមាន  
ទំនាក់ទំនងជិតស្និទ្ធនឹងអ្នកឆ្លង (close contact exemption scheme)  
និយោជិតដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកឆ្លង ហើយគ្មានរោគសញ្ញានឹងអាចទៅជួបអ្នក  
ផ្តល់សេវាដូចជាគ្លីនិកចាក់វ៉ាក់សាំងសហគមន៍ និងទទួលបានតេស្តអង់ទីហ្សែនរហ័សចំនួន ១០  
។
- ចម្លើយចំពោះសំណួរដែលសួរញឹកញាប់អំពី Omicron ដំណាក់កាលទី ២ ត្រូវបានភ្ជាប់  
ប្រាប់។

**ការធ្វើបច្ចុប្បន្នភាពនៃដួសជំរុញ**

- ៩៥% នៃមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំបានទទួលវ៉ាក់សាំង ២ ដួស ហើយ  
៨៥% បានទទួលដួសជំរុញ។
- រដ្ឋាភិបាលក៏កំពុងជំរុញការធ្វើតេស្តបុគ្គលិកនៅក្នុងមណ្ឌលថែទាំ អ្នកដែលមានវ័យចំណាស់  
ផងដែរ នៅពេលដែលយើងផ្លាស់ទៅដំណាក់កាលទី ២ ហើយនឹងធានាថាអ្នកដែលធ្វើការ  
ប្រស់នៅក្នុងមណ្ឌលទាំងនេះដែលមានរោគសញ្ញានឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការធ្វើតេ  
ស្ត PCR។

**ព័ត៌មានជាភាសា និងទម្រង់ផ្សេងៗ**

- អ្នកអាចស្វែងរកព័ត៌មានអំពី COVID-19 ជាច្រើន ជាភាសា និងទម្រង់ផ្សេងៗចំនួន៤  
នៅលើគេហទំព័រ Unite Against COVID-19។ ព័ត៌មានសំខាន់ៗរួមមាន

- ផែនការសម្រាប់ការដាក់ដាច់ដោយឡែក (Covid-19 Our Isolation Plan)
- ការទទួលដូសជំរុញ (Getting your booster dose)
- ការការពារកូនរបស់អ្នកពី COVID-19 (Protecting your tamariki from COVID-19)
- ការពាក់ម៉ាស់ (Wearing a face mask)
- ការធ្វើតេស្ត (Testing)
- ការគាំពារប្រសិនបើអ្នកឆ្លង COVID-19 (Support for if you get COVID-19)
- ការគាំពារសម្រាប់អ្នកនិងគ្រួសារ (Support for individuals and families)